



វិទ្យាស្ថានពហុបច្ចេកទេសតូប៊ីតាកតេចោសែនតាកែវ

REGIONAL POLYTECHNIC INSTITUTE TECHO SEN TAKEO

បទបញ្ជាស្តីពីរបាយការណ៍វឌ្ឍនភាព
នៅ

វិទ្យាស្ថានពហុបច្ចេកទេសតូប៊ីតាកតេចោសែនតាកែវ

ហតិការនៃបទបញ្ជា

- ១. ប្រតិបត្តិវិទ្យាសាស្ត្រ
- ២. ចេតនាសម្ព័ន្ធ
- ៣. បង្កើតការកំពុងបម្រើការងារ
- ៤. ធនធានរូបវន្ត
- ៥. បក្ខុវិស័យ
- ៦. មេសកកម្ម
- ៧. កម្មវិធីបណ្តុះបណ្តាល
- ៨. ការងារធានាគុណភាព និងវឌ្ឍនភាព
- ៩. សកម្មភាពសិក្សា កីឡា សិល្បៈ និងសង្គម
- ១០. កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ


១. ប្រវត្តិវិទ្យាស្ថាន

- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវបង្កើតឡើងនៅខែកញ្ញាឆ្នាំ ១៩៩៣។
- ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ដោយមានការឧបត្ថម្ភពីគម្រោង ILO។
- នៅខែកក្កដាឆ្នាំ១៩៩៨ ក៏បានផ្ទេរការងារនេះមកនៅក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវនៃក្រសួងអប់រំយុវជន និងកីឡា។
- ឆ្នាំ២០០៤មជ្ឈមណ្ឌលបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- នៅ ២០១២ មជ្ឈមណ្ឌលបានបង្កើនកម្រិតបណ្តុះបណ្តាលពីវិញ្ញាបនបត្ររយៈពេលខ្លីទៅកម្រិតបណ្តុះបណ្តាលរយៈពេលវែង (សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣) និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ត្រូវបានប្រក្សាយមកពី
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ តាមអនុក្រឹត្យលេខ១១៨
អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។



២. រចនាសម្ព័ន្ធក្រុមគ្រប់គ្រង




៣. បង្កើតការកំពុងបម្រើការងារ (សរុប: ១៥៤ នាក់ ស្រី: ៣៧នាក់)



៤. គណនាសរុបចំនួនបេតិកភ្នំស្ថាន

- ផ្ទៃដីសរុបចំនួន៖ ៣៧១០៨ ម៉ែត្រការ៉េ
- ចំនួនអគារសរុប៖ ០៦
 - ១. អន្តេវាសិកដ្ឋានចំនួន០១មាន០៤ជាន់ និង៤៨បន្ទប់
 - ២. អគាររដ្ឋបាលចំនួន០១ មានចំនួន៖ ១៨បន្ទប់
 - ៣. អគារសិក្សាចំនួន០៤ មានចំនួន៖ ២៧បន្ទប់)។
- រោងជាងសរុបចំនួន៖០៤





៥. ចក្ខុវិស័យ៖

- ប្រែក្លាយខ្លួនឯងទៅជាវិទ្យាស្ថានយានមុខគេជាមួយឧត្តមភាពបច្ចេកវិទ្យា និង
នវានុវត្តន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។



៦. បេសកកម្ម៖

វិទ្យាស្ថានមានបេសកកម្មចម្បងៗ ដូចជា៖

- ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ពង្រីកការបណ្តុះបណ្តាលជំនាញដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
- ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងដៃគូរោង ដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- លើកកម្ពស់ប្រព័ន្ធអភិបាលកិច្ច
- ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាអនុវត្តន៍

៧. កម្មវិធីបណ្តុះបណ្តាល និងសកម្មភាពសិក្សា

សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-២-៣

1. កុំព្យូទ័រក្រាហ្វិកឌីសាញ និងបោះពុម្ព
2. ថែទាំ និងជួសជុលបរិក្ខារមេកានិក
3. ថែទាំ និងជួសជុលរថយន្ត
4. ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
5. តបណ្តាញអគ្គិសនីក្នុងអគារ
6. ជាងផ្សារ
7. សេវាកម្មរដ្ឋបាល
8. សេវាកម្មកុំព្យូទ័ររដ្ឋបាល



ប្រាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (VSC)

- 1-ការថែទាំ និងជួសជុលរថយន្ត
- 2-ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
- 3-កុំព្យូទ័រក្រាហ្វិកឌីហ្សាញ និងបោះពុម្ព
- 4-ជាងផ្សារ
- 5-ថែទាំ និងជួសជុលបរិក្ខារមេកានិក
- 6-តបណ្តាញអគ្គិសនីក្នុងអគារ



ប្រាក់បរិញ្ញាបត្រប/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សាយៈពេល ២ឆ្នាំ

1-ព័ត៌មានវិទ្យា	Information Technology
2-អគ្គិសនី	Electricity
3-ជួសជុលបរិក្ខារត្រជាក់	Raparation Air Conditioner
4-អេឡិចត្រូនិក	Electronics
5-សំណង់ស៊ីវិល	Civil Construction
6-អក្សរសាស្ត្រអង់គ្លេស	English Literature
7-យន្តសាស្ត្ររថយន្ត	Automotive
8-បសុព្យាបាល	Veterinary
9-គណនេយ្យ និងហិរញ្ញវត្ថុ	Accounting and Finance

ប្រាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស សិក្សាយៈពេល ៤ឆ្នាំ

1-ព័ត៌មានវិទ្យា	Information Technology
2-វិស្វកម្មអគ្គិសនី	Electrical Engineering
3-វិស្វកម្មសំណង់ស៊ីវិល	Civil Engineering
4-វិស្វកម្មអេឡិចត្រូនិក	Electronics Engineering
5-អក្សរសាស្ត្រអង់គ្លេស	English Literature
6-វិស្វកម្មយន្តសាស្ត្ររថយន្ត	Automotive Engineering
7-បសុព្យាបាល	Veterinary
8-គណនេយ្យ និងហិរញ្ញវត្ថុ	Accounting and Finance

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
(យៈ: ពី ១ សប្តាហ៍ ទៅ ៤ ខែ)



សកម្មភាពបណ្តុះបណ្តាល (៦ឆ្នាំ)

ក. ផ្នែកកសិកម្ម

- ដំណាំបន្លែចម្រុះ
- ចិញ្ចឹមមាន់
- ចិញ្ចឹមជ្រូក
- បណ្តុះផ្សិត
- ចិញ្ចឹមត្រីក្នុងថង់ប្លាស្ទិក
- បន្លែសរីរាង្គ
- ជីកំប៉ុស្ត



ខ. ផ្នែកសេវាកម្ម

- កុំព្យូទ័ររដ្ឋបាល
- រចនាក្រាហ្វិក
- ជួសជុលកុំព្យូទ័រ
- ជួសជុលបរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក
- ជួសជុលទូរស័ព្ទដៃ
- កែច្នៃម្ហូបអាហារ
- ពេទ្យសត្វ



គ. សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១,២,៣ (១ ឆ្នាំ)

• សេវាកម្មរដ្ឋបាល

• សេវាកម្មកុំព្យូទ័រ

• ការថែទាំ និងជួសជុលរថយន្ត

• ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ

• សេវាកម្មអតិថិជន

• ជាងផ្សារ

• សេវាកម្មធនធានមនុស្ស

• ការងារកំបោរ



ឃ. បរិញ្ញាបត្រទេស/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (០២ឆ្នាំ)

- ព័ត៌មានវិទ្យា
- អគ្គិសនី
- សំណង់ស៊ីវិល
- អេឡិចត្រូនិក
- អក្សរសាស្ត្រអង់គ្លេស
- គ្រប់គ្រងភស្តុភារ និងដឹកជញ្ជូន
- គណនេយ្យ និងហិរញ្ញវត្ថុ
- យន្តសាស្ត្ររថយន្ត
- បសុព្យាបាល

សកម្មភាពអនុវត្តរបស់និស្សិត

The collage features six hexagonal images showing students in practical settings. In the center, there are three blue circular callouts with white text:

- Top callout: មេតាម៉ាស៊ីន និងអេឡិចត្រូនិក (Machineries and Electronics)
- Middle callout: មេតាម៉ាស៊ីន ឥតកងទ្រព្យ និងប្រព័ន្ធគ្រប់គ្រង កាណូតិចនិក (Machineries, Robotics and Control Systems, Robotics)
- Bottom callout: មេតាម៉ាស៊ីន អគ្គិសនី (Machineries and Electronics)

ខ. បរិញ្ញាបត្រ (០៤ឆ្នាំ)

- ព័ត៌មានវិទ្យា
- វិស្វកម្មអគ្គិសនី
- វិស្វកម្មសំណង់ស៊ីវិល
- វិស្វកម្មអេឡិចត្រូនិក
- អក្សរសាស្ត្រអង់គ្លេស
- គណនេយ្យ និងហិរញ្ញវត្ថុ
- វិស្វកម្មយន្តសាស្ត្ររថយន្ត
- បសុព្យាបាល



៨. ការធានាគុណភាព និងចម្បងភាព



ក.ស្ថានភាពការងារពីឆ្នាំ ២០១៤



၁. ស្ថានភាពវឌ្ឍនភាពបច្ចុប្បន្ន



គ.វ ឧប្បត្តិការពង្រឹង



ចំណាត់ថ្នាក់
បុគ្គលិក



ចំណាត់ថ្នាក់
បុគ្គលិក

ប.ការដ្ឋានវិប្បធានកម្ម



ខ. ការកែលម្អបរិស្ថាន



ចាក់សាបម្រុង
ផ្លូវចូល



ដាំដើមឈើ



ចាក់សាបម្រុង
អគារ C1



រោងជាងរថយន្ត

ច.ស្ថានីយប្រជាជន



៩. សកម្មភាពសិក្សា កីឡា សិល្បៈ និងសង្គម

សិស្ស និងគ្រូបង្រៀនសិក្សាសរុបចំនួន ១០៤៨ នាក់

-បរិញ្ញាបត្រចំនួន ៥១៧នាក់

-បរិញ្ញាបត្ររងចំនួន ១៩៦នាក់

-សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ ចំនួន៣៣៥នាក់



ក.គោរពទង់ជាតិ



ខ.សកម្មភាពបោះជំរំ



គ. សកម្មភាពកីឡា និងសិល្បៈ





ប. សកម្មភាពសង្គម និងសុខស្បែក



១. សកម្មភាពបើកបរសេសសល់ឆ្នាំសិក្សាថ្មី



ច.ការផ្តល់ការលើកទឹកចិត្ត



គ.វិ.បា.ន.ក.រ.អ.ន.ា.ម័.យ

**ការិ. អប់រំបណ្តុះបណ្តាល
បច្ចេកទេស និងវិជ្ជាជីវៈ**
Oct 16, 2020 • 45

Like Comment Share

កម្មវិធី
ផ្សព្វផ្សាយស្តីពី នីតិវិធីនៃការការពារជំងឺ កូវីដ-១៩ និង
ជួយសហគមន៍ក្នុងគ្រោះទឹកជំនន់
សហការរៀបចំដោយ៖
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកោះកុង និង
សហគមន៍ប្រឹក្សាសុខភាពក្រុងបាឋន
ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លុះ ឆោស័ក ព.ស. ២៥៦៤
រៀនដំបូង ១៦ ខែគុណ ឆ្នាំ ២០២០

Like Comment Share

ចុះឈ្មោះ
Check in

STOP COVID.GOV.KH

សូមស្ថិតមន្តការអញ្ជើញមកដល់
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគកោះកុង

យើងរួមគ្នា
ប្រឆាំងមេរោគ
កូវីដ១៩
UNITED
AGAINST
COVID-19

www.stopcovid.gov.kh

រង្វង់កូដ
19/8 QR Code
កូដកូដ ១២៣៤៥៦៧

ជំនាញ
ស្លាក
១២៣៤៥៦៧

ជំនាញ
ស្លាក
១២៣៤៥៦៧

ជំនាញ
ស្លាក
១២៣៤៥៦៧

ស្លាកកូដ
ស្លាកកូដ ១២៣៤៥៦៧៨៩
ស្លាកកូដ ១២៣៤៥៦៧៨៩

អនុគណៈកម្មការប្រឆាំងមេរោគកូវីដ១៩ (COVID-19)



៧. កន្លែងស្នាក់នៅ



ឈ.សកម្មភាពនាំទិព័រណ៍ស្ទាងនិស្សិត



១០. កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ



សកម្មភាពចុះអន្តរាគមន៍យោគយល់គ្នាជាមួយសមាគម



សកម្មភាពចុះអនុស្សាវរីយៈយោគយល់ព្រមជាមួយការឆ្លើយតប



សកម្មភាពចុះអនុស្សរណៈយោគយល់គ្នាជាមួយនាគីថ្លៃតណាម



សកម្មភាពចុះអនុស្សរណៈយោគយល់គ្នាជាមួយសាគីកូរ៉េ



១០.១. ខែតុលា

ល.រ	បរិយាយ	ចំនួន
១	គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ	០២
២	យានដ្ឋានជួសជុលរថយន្ត	០៦
៣	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	០៣
៤	អង្គការ	០២
សរុប		១៣

១០.២. ខែតុលា

ល.រ	បរិយាយ	ចំនួន
១	ប្រទេសវៀតណាម	០២
២	ប្រទេសចិន	០៥
៣	ប្រទេសឥណ្ឌូនេស៊ី	៥០
៤	ប្រទេសកូរ៉េ	០១
សរុប		៥៨

